

# របាយការណ៍ប្រចាំខែ តុលា ឆ្នាំ ២០១៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ

## ១. សេចក្តីផ្តើម

ខេត្តឧត្តរមានជ័យ ស្ថិតនៅទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណជា ៤៤១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន ៦៦៣១,៧២ គីឡូម៉ែត្រក្រឡា ។ ខេត្តនេះ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះវិហារ ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់នឹងខេត្តសៀមរាប និងខាងជើងប្រវែង ២២៥ គីឡូម៉ែត្រជាប់នឹងខេត្តស៊ីសាកេត ខេត្តប៉ៃលិន និង ខេត្តសុរិន្ទ ប្រទេសថៃ និងមានស្រុកចំនួន ០៤ និងក្រុង ១ គឺស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ស្រុកចុងកាល់ ស្រុកបន្ទាយ អំពិល និងក្រុងសំរោង ។

## ២. ស្ថានភាពរបស់មន្ទីរ

### ២.១ ការងាររដ្ឋបាល និងបុគ្គលិក

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ដឹកនាំដោយប្រធានមន្ទីរ ០១ រូប និងអមដោយអនុប្រធានមន្ទីរ ចំនួន ០២រូប និងបុគ្គលិកសរុបចំនួន ៣៥នាក់ ក្នុងនោះនៅកម្រិតរដ្ឋបាលថ្នាក់មន្ទីរ មានការិយាល័យជំនាញ ចំនួន ០៨ និងថ្នាក់ស្រុក ០៥។

### ២.២ កិច្ចប្រជុំផ្សេងៗ និងទំនាក់ទំនងសាធារណៈ

- ថ្ងៃទី២៦ ខែកញ្ញា លោកប្រធានមន្ទីរចូលរួមពិធីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៤ - ២០១៨ នៅថ្នាក់ក្រោមជាតិលើកទី២ នៅខេត្តសៀមរាប
- ថ្ងៃទី៣០ ខែកញ្ញា លោកប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំប្រធានស្តីពីការត្រៀមរៀបចំកម្មវិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នៅខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព **ឯកឧត្តម ស ថារី** អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅសាលាខេត្តឧត្តរមានជ័យ
- ថ្ងៃទី៣០ ខែកញ្ញា ថ្នាក់ដឹកនាំមន្ទីរ ចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ២០១៤ នៅសាលាខេត្តឧត្តរមានជ័យ
- ថ្ងៃទី៣០ ខែកញ្ញា ថ្នាក់ដឹកនាំមន្ទីរ ចូលរួមប្រជុំប្រចាំខែកញ្ញា របស់ គ.ក.ស.ក. ខេត្តអាណត្តិទី២ នៅសាលាខេត្តឧត្តរមានជ័យ
- ថ្ងៃទី៣០ ខែកញ្ញា មន្ត្រីការិយាល័យ ចូលរួមប្រជុំស្តីពីអនាម័យ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
- ថ្ងៃទី០១ ខែតុលា លោកប្រធានមន្ទីរបានចុះពិនិត្យ និងដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ចំនួន ៥១ គ្រួសារ នៅភូមិពេជ្រអភិវឌ្ឍន៍ ចំណុចភូមិអូរហេង ឃុំត្រពាំងប្រាសាទ ក្រោមអធិបតីភាព **ឯកឧត្តម ស ថារី** អភិបាលខេត្តឧត្តរមានជ័យ នៅទីបញ្ជាការដ្ឋានអង្គរក្ស ស្រុកត្រពាំងប្រាសាទ
- ថ្ងៃទី០២ ខែតុលា លោកប្រធានមន្ទីរ ចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត

ឧត្តរមានជ័យ ក្រោមអធិបតីភាព **ឯកឧត្តម លូ វ៉ានីស** អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលា ខេត្តឧត្តរមានជ័យ

- ថ្ងៃទី០៥ ខែតុលា លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីការិយាល័យ ០៦ រូប ចូលរួមប្រជុំស្តីពី ការរៀបចំផែនការអភិវឌ្ឍន៍ផ្លូវជនបទក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ជាមួយថ្នាក់ដឹកនាំក្រសួង អភិវឌ្ឍន៍ជនបទ និងម្ចាស់ជំនួយមកពីប្រទេសអាឡឺម៉ង់ របស់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ (RIP) និងចុះត្រួតពិនិត្យទីតាំងខ្សែផ្លូវគ្រួសក្រហមពីរង្វង់មូលតាលីចបភូមិគោកមន ទៅភូមិតាម៉ា ភូមិប្រាសាទបី ដល់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងផ្លូវគ្រួសក្រហមចាប់ពីឃុំជើង ទៀន ដល់ភូមិតាណូកឃុំជើងទៀនស្រុកចុងកាល់
- ថ្ងៃទី០៧ ខែតុលា លោកប្រធានមន្ទីរ ចុះពិនិត្យ និងដោះស្រាយទំនាស់ដីធ្លីរបស់សហគមន៍ព្រៃឈើ រតនរុក្ខា ក្រោមអធិបតីភាព **ឯកឧត្តម ស ថារី** អភិបាលខេត្តឧត្តរមានជ័យ នៅសង្កាត់សំរោង ក្រុងសំ រោង ខេត្តឧត្តរមានជ័យ
- ថ្ងៃទី០៨ ខែតុលា ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីការិយាល័យ ០១រូប សហការជាមួយនាយកដ្ឋានផ្លូវលំ ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ចុះសិក្សាផ្លូវចំនួន០៣ស្រុក/ក្រុង គឺក្រុង សំរោង ស្រុកបន្ទាយអំពិល និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
- ថ្ងៃទី០៨ ខែតុលា លោកប្រធានមន្ទីរ ចុះត្រួតពិនិត្យផ្លូវវិស្វកម្ម **ឧត្តមសេនីយ៍ អុច វណ្ណា** នៅស្រុក បន្ទាយអំពិល
- ថ្ងៃទី០៨ ខែតុលា មន្ត្រីការិយាល័យបានចុះប្រគល់គម្រោងសាងសង់ស្រះសហគមន៍ នៅភូមិតិរវន្ត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ
- ថ្ងៃទី០៩ ខែតុលា លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំមន្ទីរ ប្រធានការិយាល័យថ្នាក់ខេត្ត និងថ្នាក់ស្រុក ទាំងអស់ចូលរួមប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលាខេត្ត ឧត្តរមានជ័យ
- ថ្ងៃទី១០ ខែតុលា ថ្នាក់ដឹកនាំមន្ទីរ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់លើសេចក្តីព្រាង ផែនការជាតិអភិវឌ្ឍន៍កុមារ ២០១៤-២០១៨ នៅខេត្តសៀមរាប
- ថ្ងៃទី១០ ខែតុលា មន្ត្រីការិយាល័យ ចូលរួមក្នុងពិធីបើកការដ្ឋានផ្លូវមូលនិធិឃុំ ក្រោមអធិបតីភាព **ឯកឧត្តម ស ថារី** អភិបាលខេត្តឧត្តរមានជ័យ នៅភូមិពោធិ៍សែនជ័យ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
- ថ្ងៃទី១៣ ខែតុលា លោកប្រធានមន្ទីរ ចូលរួមប្រជុំប្រចាំសប្តាហ៍ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ រាជធានីភ្នំពេញ

- ថ្ងៃទី១៣ ខែតុលា ថ្នាក់ដឹកនាំមន្ទីរ ចូលរួមប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ នៅសាលាខេត្តឧត្តរមានជ័យ
- ថ្ងៃទី១៤ ខែតុលា លោកប្រធានមន្ទីរ ចូលរួមប្រជុំផ្សព្វផ្សាយ ស្តីពីការបង្កើតគណៈកម្មការរៀបចំពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នៅខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព **ឯកឧត្តម ស ថារី** អភិបាលខេត្តឧត្តរមានជ័យ នៅសាលាខេត្តឧត្តរមានជ័យ
- ថ្ងៃទី១៥ ខែតុលា លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឧត្តរមានជ័យទាំងអស់ ចូលរួមគោរពវិញ្ញាណកូន និងពិធីសូត្រមន្ត រាប់បាតបង្កកូល ព្រះបរមរតន កោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** ព្រះមហាវីរក្សក្រ ព្រះរាជបិតាឯករាជ្យ បូរណភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ០២ ឆ្នាំ នៅសាលាខេត្តឧត្តរមានជ័យ
- ថ្ងៃទី១៧ ខែតុលា មន្ត្រីការិយាល័យ ០២ រូប ចូលរួមសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្ត ថវិកាកម្មវិធីរៀបចំដោយនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃក្រសួងអភិវឌ្ឍន៍ជនបទ នៅសណ្ឋាគារ ឆ្នេរជលសា ខេត្តព្រះសីហនុ
- ថ្ងៃទី២០ ខែតុលា ថ្នាក់ដឹកនាំមន្ទីរ ចូលរួមប្រជុំវិភាគស្ថានភាពខេត្ត និងការរៀបចំសេចក្តីព្រាងក្រប ខ័ណ្ឌអភិវឌ្ឍន៍ខេត្ត នៅអគីតបន្ទប់ប្រជុំ គ.ប្រ
- ថ្ងៃទី២០ ខែតុលា លោកប្រធានមន្ទីរ និងមន្ត្រីការិយាល័យ ០១ រូប ចូលរួមប្រជុំបើកឯកសារដេញថ្លៃ ការងារសាងសង់ និងការងារផ្គត់ផ្គង់ទំនិញ ក្រោមអធិបតីភាព **ឯកឧត្តម ស ថារី** អភិបាលខេត្តឧត្តរ មានជ័យ នៅសាលាខេត្តឧត្តរមានជ័យ
- ថ្ងៃទី២១ ខែតុលា លោកប្រធានមន្ទីរ និងមន្ត្រីការិយាល័យ ០២ រូប ចូលរួមប្រជុំស្តីពីការងារធ្វើសមា ហរណកម្មក្របខ័ណ្ឌថ្មី ការងាររៀបចំរបាយការណ៍ផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងការងារបើកបៀវត្ស តាមប្រព័ន្ធធនាគារ
- ថ្ងៃទី២១ ខែតុលា មន្ត្រីការិយាល័យ ០១ រូប ចូលរួមបុណ្យកម្រិតសាមគ្គីដង្ហែទៅវេរប្រគេនព្រះ សង្ឃគង់ចាំព្រះវស្សានៅវត្តចំប៉ាន្តនស្រីក្បាលស
- ថ្ងៃទី២២-២៣ ខែតុលា មន្ត្រីការិយាល័យ ០១រូប ចូលរួមជាភ្ញៀវកិត្តិយស និងទស្សនាពិធីប្រកួត បាល់ទាត់មិត្តភាពកំដៅសាច់ដុំប្រចាំខេត្ត និងអបអរពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំ ពះព្រះខែ នៅអនុវិទ្យាល័យសំរោង។

**៣. លទ្ធផលសម្រេចបានតាមវិស័យ**

**៣.១ ការងារផ្លូវជនបទ**

- រៀបចំបញ្ជីសារពើភ័ណ្ឌ និងមូលដ្ឋានទិន្នន័យផ្លូវជនបទប្រភេទទី២ នៅក្រុងសំរោង សរុបចំនួន ០២ ខ្សែ ស្មើនឹង ១៦,៨ គ.ម.

- ចុះសិក្សាត្រួតពិនិត្យផ្លូវគ្រួសក្រហម ជាមួយក្រុមបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឃុំបេង ស្រុកបន្ទាយអំពិល សង្កាត់កូនក្រៀល ក្រុងសំរោង និងឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ
- ចុះត្រួតពិនិត្យបច្ចេកទេសជួសជុលបន្ទាន់ផ្លូវខូចខាត កំពុងសាងសង់នៅភូមិស្រះទឹក សង្កាត់អូរស្មាច់ ក្រុងសំរោង ប្រវែង ៨ ៩០០ ម និងភូមិដងទង សង្កាត់កូនក្រៀល ក្រុងសំរោង សម្រេចបាន ១០០%
- បន្តថែទាំផ្លូវជាលក្ខណៈខ្ពស់ចំនួន ០៣ខ្សែ ប្រវែងសរុប ១៧,៩ គ.ម. ស្ថិតនៅក្នុងឃុំអូរស្មាយ និងឃុំផ្កាវ ស្រុកត្រពាំង ប្រាសាទ និងសង្កាត់កូនក្រៀល បានសម្រេច ៩៥% និងសំណង់ល្អ បានចំនួន ០៨ កន្លែង សម្រេចបាន ១០០%
- ជួសជុល និងស្តារឡើងវិញ ផ្លូវក្រាលគ្រួសក្រហម ដែលខូចខាតដោយទឹកជំនន់ឆ្នាំ ២០១៣ ប្រវែង ១៤ គ.ម. ល្អមុខពីរ ចំនួន ០២ កន្លែង និងល្អមុខមួយ ចំនួន ០១ កន្លែង ស្ថិតនៅក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង អនុវត្តដោយ កងវិស្វកម្មអគ្គបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ (នាយឧត្តមសេនីយ៍ ខ្មាន់ សៀម )
- សាងសង់ល្អមូល បានចំនួន ២២ កន្លែង និងសំណង់បង្ហាញទឹក ចំនួន ០៣ កន្លែង លើប្រវែងផ្លូវ ១០ គ.ម. តភ្ជាប់ពីផ្លូវខ្សែក្រវ៉ាត់ទី២ ត្រង់ភូមិចំនួន ទៅភ្នំបាក់ សង្កាត់កូនក្រៀល ក្រុងសំរោង អនុវត្តដោយកងវិស្វកម្មអគ្គបញ្ជាការនៃកងយុទ្ធពល ខេមរភូមិន្ទ (នាយឧត្តមសេនីយ៍ ខ្មាន់ សៀម )។

**៣.២ ការងារផ្គត់ផ្គង់ទឹកជនបទ**

- ថ្ងៃទី៣០ ខែកញ្ញា មន្ត្រីការិយាល័យ ចូលរួមប្រជុំស្តីពីវិស័យអប់រំចម្រុះ ដើម្បីឆ្លុះបញ្ចាំងលទ្ធផល និងផែនការប្រចាំឆ្នាំ២០១៤ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ
- ថ្ងៃទី០៧ ខែតុលា មន្ត្រីការិយាល័យ ចូលរួមសម្របសម្រួលក្នុងសិក្ខាសាលា ស្តីពីការឆ្លុះបញ្ចាំងអំពីសមិទ្ធផលសម្រេចបានរយៈពេល ៦ ខែ ចាប់ពីខែមីនា ដល់ ខែសីហា ឆ្នាំ២០១៤ របស់អង្គការទស្សនៈពិភពលោកកម្ពុជា នៅខេត្តសៀមរាប។

**៣.៣ ការងារថែទាំសុខភាពជនបទ**

- ថ្ងៃទី២៣-២៥ ខែកញ្ញា មន្ត្រីការិយាល័យ ០២ រូប បានចុះរៀបចំកិច្ចប្រជុំជ្រើសរើសគ្រួសារស្ម័គ្រចិត្តសាងសង់បង្គន់អនាម័យ ដែលមានចំនួន ១៥០ បង្គន់ នឹងត្រូវផ្តល់ឱ្យភូមិ ចំនួន ១២ ភូមិ ០៣ ឃុំ និង ០២ស្រុក ជាកញ្ចប់ថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៤ និងមានអ្នកចូលរួមសរុបចំនួន ២៦៤ នាក់ ស្ត្រី ១៥៦នាក់
- ថ្ងៃទី២៥ -៣០ ខែកញ្ញា មន្ត្រីការិយាល័យ ០៤រូប ចុះត្រួតពិនិត្យ និងវាយតម្លៃពីការប្រតិបត្តិអនាម័យរបស់សហគមន៍លើភូមិគោលដៅចំនួន ៤៣ ភូមិ ០៥ ឃុំ និង០២ស្រុក។ នៅក្នុងសកម្មភាពនេះ មានការចូលរួមសហការពីអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋសរុបចំនួន ១ ០៧៥ នាក់ ស្ត្រី ៦៨៨នាក់។ លទ្ធផលសម្រេចបានមានដូចខាងក្រោម៖

- ប្រជាពលរដ្ឋ ៣ ១៣៧ គ្រួសារ មានបង្គន់អនាម័យប្រើប្រាស់
- ប្រជាពលរដ្ឋ ១២១ គ្រួសារ កំពុងប្រើប្រាស់បង្គន់រួមគ្នា
- ប្រជាពលរដ្ឋ ៥ ០៤០ គ្រួសារ បានប្រើប្រាស់ទឹកជំរុះ និងទឹកចម្រោះ
- ប្រជាពលរដ្ឋ ១ ៤១៦ គ្រួសារ មានកន្លែងលាងសម្អាតដៃ និងអនុវត្តជាប្រចាំ
- ប្រជាពលរដ្ឋ ៦៥៦ គ្រួសារ មានសម្ភារៈបង្គន់អនាម័យសម្រាប់សាងសង់ ប៉ុន្តែមិនទាន់បានអនុវត្ត

- ថ្ងៃទី២៩ ខែកញ្ញា - ០៣ ខែតុលា មន្ត្រីការិយាល័យមន្ទីរ០៤រូប សហការជាមួយមន្ត្រីមកពីនាយកដ្ឋានថែទាំសុខភាពជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះរៀបចំការប្រជុំផ្សព្វផ្សាយ ស្តីពីកម្មវិធីសហគមន៍ដឹកនាំការអនុវត្តអនាម័យទាំងស្រុង (CLTS) លើភូមិចំនួន២០ ឃុំ០៤ និង០២ស្រុក ក្នុងសង្កាត់បន្ទាយរាក់ មាន ០១ភូមិ ឃុំពង្រមាន ០៥ភូមិ ឃុំចុងកាល់មាន ០៤ភូមិ និងឃុំក្រសាំង ស្រុកចុងកាល់ មាន ១០ភូមិ មានការចូលរួមពីអាជ្ញាធរ ឃុំ ភូមិ និងប្រជាពលរដ្ឋសរុបចំនួន ៥៦៧ នាក់ ស្ត្រី ៣៩២នាក់ និងកុមារមានចំនួន ២៣១ នាក់ ស្រី ១៥៧នាក់។ លទ្ធផលសម្រេចបានមានដូចខាងក្រោម៖

- ប្រជាពលរដ្ឋ ១២២ គ្រួសារបានស្ម័គ្រចិត្ត សាងសង់បង្គន់អនាម័យផ្ទាល់ខ្លួន
- ជ្រើសរើសជនបង្គោលអនាម័យនៅតាមភូមិគោលដៅនីមួយៗ បានចំនួន ១០១ នាក់ ក្នុងនោះស្ត្រី ៤០នាក់

- ថ្ងៃទី០១-០៦ ខែតុលា មន្ត្រីការិយាល័យ ០៤ រូប ចុះរៀបចំបើកវគ្គបណ្តុះបណ្តាលចំនួន ០២វគ្គ ស្តីពីកម្មវិធីសហគមន៍ដឹកនាំការអនុវត្តអនាម័យទាំងស្រុង (CLTS) ដល់ជនបង្គោលអនាម័យភូមិ ០២វគ្គ គឺនៅសាលាឃុំក្រសាំង និងនៅសាលាឃុំពង្រ ស្រុកចុងកាល់ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៥៤នាក់ ក្នុងនោះស្ត្រី ១៨នាក់

- ថ្ងៃទី០៨-១២ ខែតុលា មន្ត្រីការិយាល័យ ០២ រូប ចុះរៀបចំកិច្ចប្រជុំប្រចាំត្រីមាសថ្នាក់ឃុំ ស្តីពីកម្មវិធីទឹកស្អាត និងអនាម័យនៅតាមឃុំគោលដៅទាំង ០៥ របស់កម្មវិធី UNICEF ដែលមានចំនួន ៤៣ ភូមិ និង ៣០ សាលា សម្រេចបាន ចំនួន ០៥វគ្គ គឺសង្កាត់សំរោង ០១វគ្គ សង្កាត់បន្ទាយរាក់ ០១វគ្គ និងឃុំពង្រ ០១ វគ្គ ឃុំចុងកាល់ ០១ វគ្គ ឃុំក្រសាំង ០១ វគ្គ និងមានការចូលរួមពីថ្នាក់ឃុំ/សង្កាត់ មេភូមិ និងនាយកសាលា សរុបចំនួន ១២៦នាក់ ស្ត្រី ១៤នាក់។ ជាលទ្ធផលសម្រេចបានរួមមាន៖

- សាលារៀនចំនួន ១៣ នឹងត្រូវជួសជុលឡើងវិញនូវកន្លែងលាងសម្អាតដៃដែលខូចខាត
- សាលារៀនចំនួន ១១ នឹងត្រូវកែលំអរកន្លែងលាងសម្អាតដៃសម្រាប់សិស្សនៅតាមបន្ទប់រៀននីមួយៗ
- សាលារៀនចំនួន ៣០ នឹងធ្វើការជំរុញឱ្យសិស្សអនុវត្តនូវអនាម័យទាំង ០៣ ដោយផ្ដោតលើ

ការហូបទឹកស្អាត ការលាងសម្អាតដៃនឹងសាប៊ូ និងការប្រើប្រាស់បង្គន់ជាប្រចាំ ៤៣ ភូមិ និង ជំរុញការផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់ទឹកស្អាត និងអនាម័យអោយមានប្រសិទ្ធិភាព

- បញ្ជាបច្ចុលកម្មវិធីទឹកស្អាត និងអនាម័យ ដូចជាការប្រជុំប្រចាំខែ របស់ឃុំប្រជុំភូមិផ្សេងៗ ដែលមាននៅក្នុងភូមិ

- ថ្ងៃទី០៨-១៧ ខែតុលា មន្ត្រីការិយាល័យ ០១ រូប ការសហការជាមួយអង្គការព្រា ដើម្បីសម្របសម្រួលបំផុសសកម្មភាពអនាម័យ ស្តីពីសហគមន៍ដឹកនាំការអនុវត្តអនាម័យទាំងស្រុង (CLTS) លើភូមិចំនួន ០៨ ភូមិ ០៣ ឃុំ ក្នុងស្រុកបន្ទាយអំពិល។ មានការចូលរួមពីអាជ្ញាធរស្រុក ឃុំ/សង្កាត់ និងប្រជាពលរដ្ឋសរុបចំនួន ៥៤២នាក់ ស្ត្រី ៣១០ នាក់ក្នុងនោះកុមារមាន ៦៤នាក់ ស្រី ៣៧នាក់។ ជាលទ្ធផល៖

- ប្រជាពលរដ្ឋចំនួន៣០០គ្រួសារបានស្ម័គ្រចិត្តសាងសង់បង្គន់អនាម័យផ្ទាល់

- ពិនិត្យការសាងសង់បង្គន់អនាម័យរបស់ប្រជាពលរដ្ឋ ក្នុងភូមិចំនួន ០៦ ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់។ ជាលទ្ធផល ភូមិចំនួន ០២ អនុវត្តការសាងសង់បង្គន់បានចំនួន ១២ គឺភូមិស្រម៉ែ បានចំនួន ០៧បង្គន់ និងភូមិក សាងសង់បានចំនួន ០៥បង្គន់ និង ០៤ភូមិផ្សេងទៀតកំពុងរៀបចំការអនុវត្តសាងសង់។

**៣.៤ ការិយាល័យសេដ្ឋកិច្ចជនបទ**

- ថ្ងៃទី១៧ ខែតុលា មន្ត្រីការិយាល័យ ០១ រូប ចុះប្រមូលទិន្នន័យធនាគារស្រូវ នៅភូមិពោធិ៍ថ្មី ឃុំបេងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានស្រូវ៣៥តោន និងមានត្រាក់ទ័រ ០១គ្រឿង។

**៣.៥ ការិយាល័យអភិវឌ្ឍន៍សហគមន៍**

- ថ្ងៃទី២២ ខែតុលា មន្ត្រីការិយាល័យ ០១ រូប ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍ឆ្នាំ២០១៤-២០១៨ នៅក្រសួងអភិវឌ្ឍន៍ជនបទ។

**៤. ទិសដៅការងារបន្ត**

- បន្តបញ្ជាក់គម្រោងថែទាំផ្លូវលក្ខណៈខ្ពស់ ចំនួន ៣ ខ្សែ ប្រវែង ១៧.៩ គ.ម.
- ចុះត្រួតពិនិត្យការងារសាងសង់បង្គន់អនាម័យក្នុងភូមិ១២ ស្ថិតនៅក្នុងឃុំចុងកាល់ ឃុំពង្រ និងឃុំបេង
- ចូលរួមរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ស្តីពីកម្មវិធីទឹកស្អាត និងអនាម័យជនបទ ជាមួយអង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធ
- ចុះត្រួតពិនិត្យបច្ចេកទេសផ្លូវថែទាំ និងជួសជុលបន្ទាន់ផ្លូវខូចខាតដោយទឹកជំនន់
- ចុះប្រមូលទិន្នន័យខ្សែផ្លូវសាងសង់ថ្មី និងសំណង់សិល្បៈការ (សារពើភ័ណ្ឌផ្លូវ)
- ចុះស្រង់ទិន្នន័យធនាគារស្រូវ ធនាគារគោ នៅឃុំគោកមន ស្រុកបន្ទាយអំពិល។